



# ដំណាក់កាលនៃការចូលសញ្ជាតិ៖ សំណួរដែលសួរញឹកញាប់

## ចុះប្រសិនបើ...

### ខ្ញុំមិនទទួលសំបុត្រ?

ដំបូងទូរស័ព្ទ Project Citizenship ស្វែងរកមូលហេតុអ្វីអ្នកគ្មានទទួលបានការជូនដំណឹង ។

សូមពិនិត្យមើលអាសយដ្ឋាន (address) នៅលើច្បាប់ចម្លងនៃពាក្យស្នើសុំ (N-400) របស់អ្នកថាវាត្រឹមត្រូវឬអត់មុនចុះហត្ថលេខា។ ប្រសិនបើអ្នករកឃើញកំហុសឆ្គងណាមួយ ចូរអ្នកកែតម្រូវមាននោះជាមួយនឹង USCIS រួចហើយជូនដំណឹងទៅ Project Citizenship។

អ្នកត្រូវតែបំពេញជំហានទាំងពីរនៅខាងក្រោម៖

1. ធ្វើសំបុត្រក្នុងទម្រង់សំណុំបែបបទ AR-11 ឬ បំពេញការផ្លាស់ប្តូរអាសយដ្ឋាននៅលើអ៊ិនធឺណិត (មាននៅគេហទំព័រ [www.uscis.gov/ar-11](http://www.uscis.gov/ar-11))។
2. កែអាសយដ្ឋានរបស់អ្នកនៅលើពាក្យស្នើសុំដែលមិនទាន់សម្រេចណាមួយដោយទូរស័ព្ទទៅលេខ 1-800-375-5283 ។ ត្រូវត្រៀមលេខបង្កាន់ដៃរបស់អ្នក (អាចចាប់ផ្តើមដោយ NBC\* ឬ IOE) ឲ្យបានរួចរាល់ជាមុន។



# ដំណាក់កាលនៃការចូលសញ្ជាតិ៖ សំណួរដែលសួរញឹកញាប់

## ចុះប្រសិនបើ...

### ខ្ញុំផ្លាស់ប្តូរលំនៅដ្ឋាន?

សូមអនុញ្ញាតឱ្យ Project Citizenship ដឹង ប្រសិនបើអាសយដ្ឋានសំបុត្ររបស់អ្នកមានការផ្លាស់ប្តូរ។ ប្រសិនបើការផ្លាស់ប្តូរទីលំនៅអ្នកមុនពេលពិធីសម្បថ អ្នកត្រូវធ្វើការផ្លាស់ប្តូរអាសយដ្ឋានរបស់អ្នកជាមួយនឹង USCIS ។ សូមមើលជំហានទាំងពីរខាងលើសម្រាប់ការណែនាំ។

### ការលើកលែងថ្លៃសេវារបស់ខ្ញុំត្រូវបានបដិសេធ?

អ្នកអាចនៅតែមានសិទ្ធិទទួលបានការលើកលែងថ្លៃសេវា។

ប្រសិនបើការលើកលែងថ្លៃសេវារបស់អ្នកត្រូវបានបដិសេធនោះពាក្យស្នើសុំរបស់អ្នកនឹងត្រូវបានធ្វើត្រឡប់មកវិញនៅតាមសំបុត្រ។ អ្នកប្រហែលជាត្រូវភ្ជាប់លិខិតអត្ថប្រយោជន៍ថ្មីរួមជាមួយច្បាប់ចម្លងនៃឯកសារពន្ធរបស់អ្នក ឬឯកសារ។ ប្រសិនបើអ្នកទទួលបានការបដិសេធនៃការលើកលែងថ្លៃសេវា សូមទូរស័ព្ទមក Project Citizenship ។



# ដំណាក់កាលនៃការចូលសញ្ជាតិ៖ សំណួរដែលសួរញឹកញាប់

## ចុះប្រសិនបើ...

### ខ្ញុំត្រូវធ្វើដំណើរ?

សួររកអ្នកណាម្នាក់ឱ្យពិនិត្យមើលសំបុត្រពេលដែលអ្នកនៅឆ្ងាយ ដូច្នោះអ្នកអាចដឹងពេលមានការជូនដំណឹងណាមួយ ។ ប្រសិនបើអ្នកត្រូវធ្វើដំណើរចំពេលដែលការណាត់ជួបជាមួយ USCIS អ្នកត្រូវស្នើសុំការណាត់ជួបថ្មីកំណត់ពេល មុនការចាកចេញដោយអនុវត្តតាមការណែនាំនៅលើសេចក្តីជូនដំណឹង។

### ខ្ញុំត្រូវការកំណត់ពេលណាត់ជួបឡើងវិញ?

អ្នកត្រូវផ្ញើលិខិតជូនដំណឹង និងលិខិតថ្លែងពីហេតុផលសម្រាប់ការកំណត់ជួបថ្មី ។ អាសយដ្ឋានរបស់ USCIS និងលេខទូរស័ព្ទមានស្ថិតនៅលើលិខិតជូនដំណឹងរបស់អ្នក។

### ខ្ញុំអវត្តមាននៅការណាត់ជួបរបស់ខ្ញុំ?

សូមមើលការណែនាំខាងលើ។ អ្នកក៏អាចទូរស័ព្ទទៅ USCIS តាមរយៈលេខ 1-800- 375-5283 ដើម្បីពន្យល់ពីមូលហេតុដែលអ្នកខកខានការណាត់ជួប រួចហើយស្នើសុំការណាត់ជួបថ្មី។ អ្នកត្រូវតែមានលេខបង្កាន់ដៃ (ចាប់ផ្តើមដោយ NBC\* ឬ IOE) ឱ្យបានរួចរាល់ជាមុន។



# ដំណាក់កាលនៃការចូលសញ្ជាតិ៖ សំណួរដែលសួរញឹកញាប់

## ចុះប្រសិនបើ...

សូមចំណាំថា ប្រសិនបើអ្នកមិនទាក់ទង USCIS ក្នុងអំឡុងពេល 30 ថ្ងៃបន្ទាប់ពី  
ខកខានការណាត់ជួប ពាក្យស្នើសុំរបស់អ្នកនឹងត្រូវបានបញ្ចប់។

## ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ខ្ញុំផុតកំណត់?

ប្រសិនបើប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ (កាតពណ៌បៃតង) ផុតកំណត់ អ្នកនៅតែអាច  
ដាក់ពាក្យស្នើសុំ ឬ ស្ថិតក្នុងដំណាក់កាលនៃការដាក់ពាក្យស្នើសុំចូលសញ្ជាតិ។  
អ្នកមិនអាចធ្វើដំណើរជាមួយកាត ដែលផុតកំណត់បានឡើយ។ ប្រសិនបើអ្នកត្រូវ  
ការកាតមានសុពលភាពដើម្បីធ្វើដំណើរ ឬសម្រាប់ការងាររបស់អ្នកមុនពេលអ្នក  
ចូលសញ្ជាតិ អ្នកត្រូវបន្តកាតពណ៌បៃតងរបស់អ្នក។

## មិត្តភក្តិ ឬសមាជិកគ្រួសារខ្ញុំចង់ដាក់ពាក្យស្នើសុំ?

Project Citizenship ស្វាគមន៍មិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក។ សូមផ្តល់  
លេខទូរស័ព្ទរបស់យើង ហើយឱ្យពួកគាត់ទូរស័ព្ទមកពួកយើងផ្ទាល់ ដូច្នោះពួក  
យើងអាចកំណត់បានថាតើពួកគាត់អាចចូលសញ្ជាតិបានឬអត់ទេ ។